




SAMs ការណែនាំអំពីការចុះឈ្មោះនិស្សិតតាមអ៊ិនធឺណិត

គណនីមាតាបិតាសកម្ម

ការចុះឈ្មោះតាមរយៈ SAMs Online Student Registration (OSR) ត្រូវបានធ្វើឡើងទាំងស្រុងតាមរយៈ ActiveParent ដោយប្រើគណនីដែលមានស្រាប់របស់ឪពុកម្តាយ។ មាតាបិតាទាំងអស់នឹងត្រូវតម្រូវឱ្យបង្កើតគណនី ប្រសិនបើពួកគេមិនមានគណនី ActiveParent ។ ពួកគេនឹងត្រូវការ ActiveCode របស់កូនពួកគេ មុនពេលពួកគេអាចបង្កើតគណនីមួយ។ លេខកូដសកម្មនឹងត្រូវបានផ្ញើទៅមាតាបិតា/អាណាព្យាបាល។ ឪពុកម្តាយអាចមានគណនីតែមួយសម្រាប់សិស្សច្រើន។


1. មាតាបិតា/អាណាព្យាបាលនឹងចូលទៅកាន់គេហទំព័រ JCSD នៅ www.jcsd.ms ។ នេះ។
ឪពុកម្តាយ/អាណាព្យាបាលនឹងចុចលើ "For Parents" ហើយបន្ទាប់មកចុចលើ "ActiveParent"។



2. បន្ទាប់មកអ្នកនឹងឃើញអេក្រង់ខាងក្រោម។ ប្រសិនបើអ្នកមានគណនី ActiveParent ដែលមានស្រាប់ អ្នកអាចចូលដោយប្រើឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់បច្ចុប្បន្នរបស់អ្នក។ ប្រសិនបើអ្នកមិនមានគណនី ActiveParent ទេ អ្នកនឹងចុចលើ "Create an account"។



3. នៅពេលចូល មាតាបិតា ឬអាណាព្យាបាលអាចជ្រើសរើសភាសារបស់គាត់ដែលនិយាយដោយប្រើប្រាស់អ្នកចុះខាងក្រោម។



4. មាតាបិតា/អាណាព្យាបាលនឹងឃើញរូបតំណាងចុះឈ្មោះសិស្សតាមអ៊ីនធឺណិតខាងក្រោម នៅជ្រុងខាងឆ្វេងខាងលើ ជាប់នឹងប៊ូតុងការកំណត់ និងចេញពីគណនី។ មាតាបិតាត្រូវតែចុចលើរូបតំណាងដែលមានរូបភាពខាងក្រោម ដើម្បីចាប់ផ្តើមដំណើរការចុះឈ្មោះតាមអ៊ីនធឺណិត។



5. បន្ទាប់មក មាតាបិតា/អាណាព្យាបាលនឹងជ្រើសរើសសិស្សដែលខ្លួនចង់ចុះឈ្មោះ ហើយចុចលើវា។
"ចាប់ផ្តើមការចុះឈ្មោះ" ។

